

ការអំពាវនាវរកគំនិត – គម្រោងយុត្តិធម៌ចំណីអាហារ
ក្រសួងសុខាភិបាលសាធារណៈ នាយកដ្ឋានបង្ការជំងឺវិវិដ្ឋ សុខភាពល្អប្រសើរ (Department of Public Health, Division of Chronic Disease Prevention, Get Healthy Philly)
មូលនិធិផ្តល់ការព្រឹត្តិការណ៍ 2020 - ទី 1 កក្កដា 2019 - ទី 30 មិថុនា 2020

ការអំពាវនាវរកគំនិតបញ្ជាក់ចំណាប់អាម្មណ៍តំណក់កាលទី 1

នាយកដ្ឋានបង្ការជំងឺវិវិដ្ឋក្រសួងសុខាភិបាលសាធារណៈ ក្រុងហ្វីឡាដែលហ្វី (The Philadelphia Department of Public Health's Division of Chronic Disease Prevention) ដែលត្រូវបានគេហៅផងដែរថា Get Healthy Philly (GHP) កំពុងស្វែងរកសំណើគម្រោងដែលមានការច្នៃប្រឌិតសម្រាប់អនុវត្តគម្រោងការសហគមន៍ ពាក់ព័ន្ធនឹងការផលិតស្បៀងអាហារយុត្តិធម៌សម្រាប់ពលរដ្ឋក្រុងហ្វីឡាដែលហ្វីទាំងអស់គ្នា ។ គម្រោងទាំងនោះ អាចទទួលបានមូលនិធិឧបត្ថម្ភសរុបរហូតដល់ \$200,000 ហើយត្រូវអនុវត្តសកម្មភាពឱ្យចប់រួចរាល់ក្នុងរវាងថ្ងៃទី 1 ខែកក្កដា 2019 – ថ្ងៃទី 30 ខែមិថុនា 2020 ដែលមានសក្តានុពលអាចទទួលបានថវិកាឧបត្ថម្ភបន្ត ក្រោយពីអំឡុងពេលនោះ ។

បន្ទាត់ពេលវេលា

1. ថ្ងៃទី 9 ខែមករា 2019 ព័ត៌មាន/នាទីសំណួរចម្លើយ ចាប់ពីម៉ោង 3-5 ល្ងាច នៅ 1401 JFK Blvd, 16th Floor, Innovation Lab រៀបចំដោយក្រុមប្រឹក្សាគោលនយោបាយស្បៀងក្រុងហ្វីឡាដែលហ្វី (Philadelphia Food Policy Advisory Council) (www.phillyfpac.org)
2. ថ្ងៃទី 20 ខែកុម្ភៈ កាលបរិច្ឆេទផ្តល់ការសម្រាប់តំណក់កាលទី 1 - លិខិតបញ្ជាក់ចំណាប់អាម្មណ៍ (LOI)
3. ថ្ងៃទី 22 ខែមីនា - ការជូនដំណឹងអំពីការអញ្ជើញឱ្យដាក់សំណើគម្រោងពេញលេញសម្រាប់ដំណាក់កាលទី 2
4. ថ្ងៃទី 10 ខែឧសភា - ថ្ងៃផ្តល់ការសម្រាប់ដាក់សំណើគម្រោងដំណាក់កាលទី 2 ។
5. ខែឧសភា / មិថុនា - សម្ភាសន៍បេក្ខជនចុងក្រោយ និងផ្តល់ថវិកាឧបត្ថម្ភគម្រោង ។
6. ទី 1 ខែកក្កដា - គម្រោងចាប់ផ្តើមការងារ ។

នរណាខ្លះអាចដាក់សំណើគម្រោងបាន

ការអំពាវនាវរកគំនិតដោយបើកចំហនេះ គឺសម្រាប់ពលរដ្ឋទូទៅ ។ សូមធ្វើឱ្យយើងខ្លួនរកគំនិតច្នៃប្រឌិតរបស់អ្នក និងយុទ្ធសាស្ត្រយុត្តិធម៌ចំណីអាហារដែលអាចពង្រីកបាន ដែលអាចលុតលាស់ដោយមានការគាំទ្រ ។

យើងខ្ញុំស្វាគមន៍គំនិត និងគម្រោងទាំងអស់ពីបុគ្គលគ្រប់រូប អង្គការ អាជីវកម្ម ឬអ្នកធ្វើការរួមគ្នា ដែលចង់កសាងយុត្តិធម៌ចំណីអាហារនៅក្នុងក្រុងហ្វីឡាដែលហ្វី ដោយមានបញ្ឈប់ចក្ខុវិស័យយុត្តិធម៌សុខភាព ។ បើអ្នកបាននិងកំពុងធ្វើការផ្នែកជួយឱ្យសហគមន៍ទទួលបានស្បៀងអាហារអស់រយៈពេលជាយូរមកហើយ ហើយអ្នកត្រូវការជំនួយប្រយោជន៍បន្ថែម ដើម្បីពង្រីកសកម្មភាព និងឈានមុខទៅមុខទៀត គឺយើងខ្ញុំចង់ដឹងពីគំនិតរបស់លោកអ្នក ។ បើលោកអ្នកជាអង្គការប្រចាំមូលដ្ឋាន និងធ្វើការផ្នែកកសាងសហគមន៍ ហើយមានវិធីច្បាស់លាស់ក្នុងការបញ្ឈប់អាហារទ្រទ្រង់សុខភាព ក្នុងផែនការរបស់ខ្លួន យើងខ្ញុំក៏ចង់ដឹងពីគំនិតរបស់លោកអ្នកដែរ ។ បើលោកអ្នកជាសហគ្រិនថ្មី ដែលមានគំនិតថ្មី យើងខ្ញុំចង់ដឹងពីគំនិតរបស់លោកអ្នក ។ បើលោកអ្នកជាអ្នកផលិត ដាំដុះ លក់ ឬបរិភោគអាហារ យើងចង់ដឹងពីគំនិតរបស់អ្នក ។

តែចំណុចសំខាន់ គឺយើងខ្ញុំចង់លើកទឹកចិត្តឱ្យអង្គការមូលដ្ឋាននិង/ឬអង្គការដែលដឹកនាំដោយជនជាតិស្បែកខ្មៅ/ស្រក់ ដែលមានបំណងបម្រើការសហគមន៍ ។ សំណើគម្រោង គួរបញ្ឈប់នូវគម្រោងដែលចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងតំបន់ក្បែរខាង ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ឬគម្រោងមានផែនការអនុវត្តសកម្មភាពនៅទូទាំងក្រុង (ឬក៏សក្តានុពល ចំពោះការពង្រីកសកម្មភាពគម្រោងនៅទូទាំងក្រុង) ។

និយមន័យ :

1. **យុត្តិធម៌សុខភាព** : ចលនាដើម្បីរួមគ្នាផ្សព្វផ្សាយ និងលុបបំបាត់ឧបសគ្គដែលរារាំងការឈោងចាប់យកឱកាស ដោយធ្វើការប្រឈមនឹងប្រព័ន្ធដែលបានបង្កើតឱ្យមានភាពខុសគ្នា ចំពោះលទ្ធផលផ្នែកសុខភាព ដោយផ្អែកលើពូជសាសន៍ អត្តសញ្ញាណយេនឌ័រ វណ្ណៈ លទ្ធភាព ប្តីប្រកូស ប្រទេសកំណើត ឬចរាចរណ៍ផ្សេងទៀតរបស់សង្គម ។ សូមអានព័ត៌មានបន្ថែមនៅទីនេះ : <http://foodfitphilly.org/health-justice-summit-2018/>
2. **យុត្តិធម៌អាហារ** : សហគមន៍អាចប្រើសិទ្ធិរបស់ខ្លួនក្នុងការដាំដុះ លក់ និងទទួលបានអាហារទ្រទ្រង់សុខភាព (ពីយុត្តិធម៌អាហារ-JustFood)

អ្វីដែលយើងដឹង

យើងដឹងថា យុត្តិធម៌អាហារ គឺជាយុត្តិធម៌សុខភាព (សូមអាននិយមន័យ) ។ ជាប្រវត្តិសាស្ត្រ ប្រព័ន្ធអាហារ បានធ្វើឱ្យមានការប្តូរទីកន្លែងការយកធ្វើជាទាសករ និងការបន្ទាបតម្លៃកម្លាំងពលកម្ម សិទ្ធិប្រើប្រាស់ដី និងបាត់បង់សិទ្ធិស្វ័យសម្រេចរបស់ជនស្បែកខ្មៅ និងជនស្បែកស្រក់ ជនអន្តោប្រវេសន៍ និងជនជាតិដើម ។ នៅក្នុងក្រុងហ្វីឡាដែលហ្វីបច្ចុប្បន្ន តំបន់ក្បែរខាងដែលពលរដ្ឋមានប្រាក់ចំណូលទាបជាច្រើនរស់នៅ ឬជាទីកន្លែងរបស់ជនជាតិស្បែកខ្មៅ/ស្រក់រស់នៅ គឺជាទីកន្លែងដែលពលរដ្ឋមានសម្រាប់ទ្រទ្រង់សុខភាព ឬមិនមានជម្រើសច្រើនសម្រាប់ការងារពាក់ព័ន្ធនឹងការផលិតអាហារនៅសហគមន៍ និងដំណោះស្រាយចំពោះបញ្ហានេះ ។

កម្មវិធី Get Healthy Philly បានជួយជ្រោមជ្រែងគម្រោងរបស់ខ្លួនជាច្រើន ក្នុងអំឡុងពេល 8 ឆ្នាំកន្លងមកនេះ ។ គម្រោងទាំងអស់នោះ មានដូចជាផ្សារកសិកម្ម កម្មវិធីប្រាក់ឧបត្ថម្ភ SNAP ការផ្លាស់ប្តូរដើម្បីលើកកម្ពស់អាហារឱ្យបានល្អ ការកែលម្អមុខម្ហូបអាហារក្នុងកម្មវិធីដែលទទួលបានមូលនិធិពីសាលាក្រុង និងម្ហូបអាហារនៅមន្ទីរពេទ្យ ព្រមទាំងការបង្កើតផលិតផលអាហារថ្មី ។ តែយើងខ្ញុំជឿថា គឺនៅមានចន្លោះប្រហោងសំខាន់ៗមួយចំនួន ដែលមិនទាន់បានដោះស្រាយនៅឡើយ ។ ហើយយើងខ្ញុំដឹងថា មានក្រុមដ៏តូចតាមស្រាប់

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ Amanda.Wagner@phila.gov ឬចូលទស្សនា www.foodfitphilly.org/food-justice ។

ការអំពាវនាវរកគំនិត – យុត្តិធម៌ចំណីអាហារ

ស្វែងមួយចំនួន កំពុងនាំគ្នាធ្វើការងារសំខាន់ ដើម្បីឈានទៅរកយុត្តិធម៌ចំណីអាហារ ដែលអាចទទួលបានប្រយោជន៍ពីការវិនិយោគ និងជ្រោមជ្រែងរបស់យើងខ្ញុំ ក៏ដូចជាអាចទទួលបានប្រយោជន៍ពីការផ្សារភ្ជាប់ជាមួយក្រុមផ្សេងទៀត នៅទូទាំងក្រុង ។

យើងខ្ញុំក៏ដឹងដែរថា ហ្វីឡាដែលហ្វឺរីមានធនធានអាហារយ៉ាងសន្ធឹកសន្ធាប់ ដែលនៅមិនទាន់បានយកមកប្រើប្រាស់ឲ្យអស់លទ្ធភាព ពីសំណាក់ ពលរដ្ឋ និងសហគមន៍ ដែលកំពុងត្រូវការជាខ្លាំង ។ យើងខ្ញុំដឹងថា រៀងរាល់ឆ្នាំ គឺមានផលិតផលអាហាររាប់លានដោន ដែលត្រូវបានដឹកចេញពី កំពង់ផែហ្វីឡាដែលហ្វឺរី ហើយត្រូវបញ្ជូនទៅកាន់រដ្ឋដទៃទៀត នេះគឺដោយសារតែ យើងនៅមិនទាន់មានប្រព័ន្ធប្រកបដោយប្រសិទ្ធភាព ដើម្បី សម្របសម្រួលការចែកចាយស្បៀងអាហារដោយសេរី ដល់សហគមន៍ក្បែរខាងហ្វីឡាដែលហ្វឺរី ដែលកំពុងត្រូវការអាហារទាំងនេះ ។ យើងខ្ញុំដឹងថា មានគ្រួសារជាច្រើនកំពុងត្រូវការផលិតផលអាហារដែលមានតម្លៃសមរម្យ មានគុណភាពខ្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើអាហារ ។ ហើយយើងខ្ញុំដឹងថា មានឱកាសជាច្រើនដើម្បីដាក់បញ្ចូលគ្នានូវប្រភពអាហារក្នុងមូលដ្ឋានដែលមានគុណភាពល្អ ជាមួយនឹងកម្មវិធីស្បៀង អាហារសហគមន៍ ។

ជាមួយ យើងខ្ញុំចង់ឃើញមានដំណោះស្រាយដែលធ្វើឡើងដើម្បីជួយដល់តម្រូវការសហគមន៍ ដើម្បីបង្កើតនូវប្រព័ន្ធស្បៀងអាហារដែលកាន់តែមាន ភាពយុត្តិធម៌ជាងមុន ដែលជម្រុញសហគមន៍ឲ្យដុះ លក់ និងបរិភោគអាហារទ្រទ្រង់សុខភាព ។

អ្វីដែលយើងត្រូវការ :

យើងខ្ញុំត្រូវការបង្កើន និងពង្រីក សមភាពចំពោះការទទួលបានអាហារទ្រទ្រង់សុខភាពដែលមានតម្លៃសមរម្យ ជាពិសេសផលិតផលអាហារ ។ យើងខ្ញុំចង់ផ្តល់ឱកាសដល់សហគមន៍ ដើម្បីផលិត លក់ ឬចែកចាយអាហារទ្រទ្រង់សុខភាព ដែលមាននិរន្តរភាព និងមានភាពសមរម្យទៅតាម វប្បធម៌ នៅក្នុងតំបន់របស់រាជធានីភ្នំពេញ ។ យើងខ្ញុំមានបំណងស្វែងរកសមាជិកសហគមន៍ និងអង្គការមូលដ្ឋាន ដែលអាចកំពុងតែធ្វើកិច្ចការ នេះរួចទៅហើយ តែត្រូវការធនធាន ដើម្បីពង្រីក ឬបង្កើនសកម្មភាព នៅក្នុងសហគមន៍របស់ខ្លួន ។

សំណើសុំ :

ប្រភេទ : ផែនការ ឬការអនុវត្តសកម្មភាព

សកម្មភាពរបស់គម្រោង អាចរួមបញ្ចូលនូវការដាំដុះ ឬការធ្វើចំណីអាហារ (សួនច្បារដំណាំ ការជ្រោមជ្រែងអ្នកបង្កើតមុខរបរថ្មី ឬផ្ទះបាយ សហគមន៍ ។ល។) ការបញ្ជូនស្បៀងអាហារ (ការទិញជាក្រុម ប្រព័ន្ធផ្ញើដើម្បីបញ្ជូនអាហារ ឬដំណោះស្រាយលើប្រព័ន្ធបញ្ជូនអាហារ ។ល។) ការកាត់ បន្ថយការខូចខាតចំណីអាហារ ឬការធ្វើវិវឌ្ឍន៍ចំណីអាហារ ។

គំរូគំនិតសំណើសុំ :

- ការចាប់ផ្តើមផលិតកម្មអាហារ ឬកន្លែងកែច្នៃអាហារដើម្បីបន្ថែមគុណតម្លៃអាហារ ដូចជាការកែច្នៃផ្លែឈើចម្រុះដាក់កែវ
- ការបង្កើតចំណុចស្នូលសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងតំបន់ សម្រាប់កសិករ និងអ្នកធ្វើសួននៅទីក្រុង ដើម្បីលក់ផលិតផល អាហារ
- ការបង្កើតប្រព័ន្ធ ដើម្បីចែកចាយផលិតផលអាហារនៅសេសសល់ដោយគិតគិតថ្លៃ ពីកំពង់ផែហ្វីឡាដែលហ្វឺរី នៅទូទាំងក្រុង
- ដំណោះស្រាយឡើងវិញក្នុងការចែកចាយស្បៀងអាហារ
- បង្កើតម៉ូដែលការទិញអាហារជាសហគមន៍ ដើម្បីបង្កើនអំណាចការទិញ សម្រាប់អ្នកមានមុខរបរខ្នាតតូច ដូចជាមជ្ឈមណ្ឌល ថែទាំក្មេង
- ការពង្រីកមុខរបរអាហារទ្រទ្រង់សុខភាពដែលមានស្រាប់ ដើម្បីអាចបម្រើអតិថិជនបានកាន់តែច្រើនជាមុន
- ការបើកទីកន្លែងចែកចាយផលិតផលអាហារ នៅតំបន់ហ្វីលីខាងជើង ដើម្បីជួយចែកចាយផលិតផលអាហារ ឲ្យអាចទៅដល់ហាង លក់រាយតូចៗ ឬអង្គការមូលដ្ឋាន ។
- វិចិត្រសិក្សា ទៅកាន់អាហារទ្រទ្រង់សុខភាព (ជម្រើសការដឹកជញ្ជូន ឬយុទ្ធសាស្ត្រ)

តែចំណុចសំខាន់ គឺយើងខ្ញុំចង់លើកទឹកចិត្តឲ្យអង្គការមូលដ្ឋាននិង/ឬអង្គការដែលដឹកនាំដោយជនជាតិស្បែកខ្មៅ/ស្រកាំ ដែលមានបំណង បម្រើតម្រូវការសហគមន៍ ។ សំណើគម្រោង គួរបញ្ចូលនូវគម្រោងដែលចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងតំបន់ក្បែរខាង ការផ្លាស់ប្តូរប្រព័ន្ធ ចំណីអាហារ ឬគម្រោងមានផែនការអនុវត្តសកម្មភាពនៅទូទាំងក្រុង (ឬក៏សក្តានុពល ចំពោះការពង្រីកសកម្មភាពគម្រោងនៅទូទាំងក្រុង) ។ សំណើនេះ គឺសម្រាប់គម្រោងដែលត្រូវការទុនអតិបរមាចំនួន \$200,000 ហើយនឹងត្រូវចាប់ផ្តើមសកម្មភាពនៅថ្ងៃទី 1 ខែកក្កដា 2019 ហើយ ថវិកាទាំងអស់នេះ ត្រូវចំណាយឲ្យអស់ត្រឹមថ្ងៃទី 30 ខែមិថុនា 2020 ។

ចំពោះកិច្ចការនេះ GHP នឹងរៀបចំគណៈកម្មការជ្រើសរើសគម្រោង ដែលពួកគេនឹងធ្វើការពិនិត្យសំណើសុំ និងផ្តល់មតិយោបល់ និងការណែនាំ ចំពោះគម្រោងណាដែលត្រូវបានជ្រើសរើស ។ ក្រសួងសុខាភិបាលសាធារណៈ (Department of Public Health) សូមរក្សាសិទ្ធិដើម្បីជ្រើសរើស បេក្ខភាពតែមួយ ឬច្រើននាក់ តាមសមត្ថភាពក្នុងការផ្តល់មូលនិធិជ្រោមជ្រែង ដែលអាស្រ័យលើស្ថានភាពរបស់សំណើសុំ ។

ចំពោះសំណើសុំណាដែលមិនបានជ្រើសរើស យើងខ្ញុំនឹងរក្សាទុកសម្រាប់ការជ្រើសរើសនាពេលអនាគត ឬក៏ពិនិត្យដើម្បីស្វែងរកឱកាសទទួល បានមូលនិធិជ្រោមជ្រែងផ្សេងទៀត ដែលអាចមានភាពសមរម្យ ចំពោះស្ថានភាពនៃគម្រោងទាំងអស់នោះ ។

ដាក់ស្នើសំណើនៅទីនេះ:

ការអំពាវនាវវគ្គនីត - គម្រោងយុត្តិធម៌ចំណីអាហារ
ក្រសួងសុខាភិបាលសាធារណៈ នាយកដ្ឋានបង្ការជំងឺរ៉ាំរ៉ៃ សុខភាពល្អហ្វីលី (Department of Public Health, Division of Chronic Disease
Prevention, Get Healthy Philly)
មូលនិធិឆ្នាំសារពើពន្ធ 2020 - ទី 1 កក្កដា 2019 - ទី 30 មិថុនា 2020

ពាក្យសុំដំណាក់កាលទី 1
លិខិតបញ្ជាក់ចំណាប់អារម្មណ៍ (LOI)

តើលោកអ្នក ជានរណា?

1. ឈ្មោះអ្នកដាក់ពាក្យសុំចម្បង ៖
2. អាសយដ្ឋាន ៖
3. ឈ្មោះសម្រាប់ទំនាក់ទំនង ៖
4. លេខទូរស័ព្ទ ៖
5. អាសយដ្ឋានអ៊ីម៉ែល ៖
6. ការរៀបរាប់ត្រឹមត្រូវបំផុតចំពោះអង្គការអ្នក ៖
 - a. រកកម្រៃ
 - b. 501 c 3
 - c. មិនរកកម្រៃ ដោយមានអ្នកឧបត្ថម្ភហិរញ្ញវត្ថុ
 - d. ផ្សេងៗ (សូមពន្យល់)
7. សូមរាប់រាប់អំពីអង្គការអ្នក រួមទាំងបេសកកម្ម និងទីតាំង ។ តើអង្គការអ្នកជួយសហគមន៍ណា/ណាខ្លះ?
8. តើរចនាសម្ព័ន្ធដឹកនាំរបស់អង្គការអ្នក (នាយកប្រតិបត្តិ គណៈគ្រប់គ្រង ឬផ្សេងៗ) បង្ហាញនូវភាពចម្រុះ និងការមិនរើសអើង រួមទាំងពូជសាសន៍ យេនឌ័រ និងភាពចម្រុះនៃអាយុ ឬបទពិសោធន៍ក្នុងការរស់នៅជាមួយជនអត់ឃ្លាន ឬភាពក្រីក្រ?
9. តើអង្គការអ្នករៀបរាប់យ៉ាងដូចម្តេច ចំពោះការធ្វើការដើម្បីឈានទៅរកយុត្តិធម៌អាហារ?
10. កាលពីពេលកន្លងទៅ តើអង្គការអ្នកបានអនុវត្តគម្រោងអ្វីខ្លះ ហើយវាគឺជាគម្រោងទាំងនោះមានភាពជោគជ័យយ៉ាងដូចម្តេចដែរ?

តើអ្វីជាគំនិតរបស់អ្នក?

11. តើគម្រោងប្រភេទណាដែលអ្នកកំពុងដាក់ស្នើ?
 - A. ផែនការ
 - B. ការអនុវត្តសកម្មភាព
12. តើអ្វីជាគោលបំណងចម្បងរបស់គម្រោងអ្នក? (សូមជ្រើសរើសយកចម្លើយមួយ)
 - a. ការដាំដុះ ឬការផលិតអាហារ (ដូចជា ផ្ទះបាយសម្រាប់ជួយអ្នកមានមុខរបរថ្មី ផលិតកម្ម ឬការកែច្នៃអាហារទ្រទ្រង់សុខភាព)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ Amanda.Wagner@phila.gov ឬចូលទស្សនា www.foodfitphilly.org/food-justice ។

ការអំពាវនាវកត់នីត - យុត្តិធម៌ចំណីអាហារ

- b. ការដឹកជញ្ជូនអាហារ (ដូចជា ការទិញអាហារជាសហគមន៍/ជាក្រុម ការចែកចាយអាហារ)
- c. ការលក់អាហារ
- d. ការធ្វើទីផ្សារអាហារ
- e. ផ្សេងៗ (សូមពន្យល់) ៖

13. តើគម្រោងរបស់អ្នកមានសកម្មភាពអ្វីផ្សេងទៀត? (ជ្រើសយកចម្លើយទាំងអស់ដែលត្រឹមត្រូវ)

- a. ការដាំដុះ ឬការផលិតអាហារ (ដូចជា ផ្ទះបាយសម្រាប់ជួយអ្នកមានមុខរបរថ្មី ផលិតកម្ម ឬការកែច្នៃអាហារទ្រទ្រង់សុខភាព)
- b. ការដឹកជញ្ជូនអាហារ (ដូចជា ការទិញអាហារជាសហគមន៍/ជាក្រុម ការចែកចាយអាហារ)
- c. ការលក់អាហារ
- d. ការធ្វើទីផ្សារអាហារ
- e. ផ្សេងៗ (សូមពន្យល់) ៖

f. កម្រិតគម្រោង (សូមជ្រើសយកតែមួយ) ៖

- a. សហគមន៍ក្បែរខាង (សូមរៀបរាប់) ៖
- b. ទូទាំងក្រុង
- c. ផ្សេងៗ (សូមពន្យល់)

g. សំណេរអន្លងចិត្ត/ទិដ្ឋភាពរួម (800 ពាក្យ) ៖

តើគម្រោងរបស់អ្នកនិយាយអំពីអ្វី ហើយហេតុអ្វីបានជាត្រូវតែមានគម្រោងនេះ? តើអ្វីជាគោលបំណងគន្លឹះ ឬជាសមិទ្ធិផលប្រចាំឆ្នាំ? បើមិនមានគម្រោងនេះទេ តើស្ថានភាពវានឹងទៅជាយ៉ាងណា? ពន្យល់ពីការរៀបចំដំណោះស្រាយបែបច្នៃប្រឌិតរបស់គម្រោង ដើម្បីលើកកម្ពស់ការទទួលបានអាហារទ្រទ្រង់សុខភាព ឬការបង្កើតប្រព័ន្ធផ្គត់ផ្គង់អាហារដែលមានយុត្តិធម៌ជាងមុន នៅក្នុងក្រុងហ្វីឡាដែលហ្វេ និងពន្យល់ពីរបៀបដែលគម្រោងអាចឈានទៅរកយុត្តិធម៌ស្បៀងអាហារ ។

h. យុត្តិធម៌សុខភាព និងភាពជាកម្មសិទ្ធិរបស់សហគមន៍ (250 ពាក្យ) ៖

ពន្យល់ថាតើគម្រោងរបស់អ្នក ជាប់ទាក់ទងជាមួយនឹងយុត្តិធម៌សុខភាពនៅក្នុងក្រុងហ្វីឡាដែលហ្វេយ៉ាងដូចម្តេច ថាគម្រោងរបស់អ្នកមានបំណងបម្រើដល់នរណា ហើយតើវានឹងមានគន្លឹះពលចំពោះសហគមន៍ (កំណត់និយមន័យសហគមន៍) យ៉ាងដូចម្តេច។

ការអំពាវនាវកត់នីត – យុត្តិធម៌ចំណីអាហារ

i. នៅក្នុងអង្គការរបស់អ្នក នរណាជាអ្នកដឹកនាំគម្រោង? នរណាជាក្រុមអនុវត្តគម្រោងនៅក្នុងអង្គការអ្នក?

j. នរណាជាដៃគូគម្រោង និងតួនាទីរបស់ពួកគេ?

ថវិកាដែលត្រូវការសម្រាប់គម្រោង

k. ថវិកាដែលអ្នកត្រូវការ (500 ពាក្យ) ៖
តើអ្នកស្នើសុំមូលនិធិឧបត្ថម្ភជំនួនប៉ុន្មាន និងសូមរៀបរាប់ជាទូទៅ អំពីការប្រើថវិកាទាំងអស់នោះ

l. តើអ្នកមានប្រភពថវិកាផ្សេងទៀតដែរឬទេ? (មូលនិធិឧបត្ថម្ភផ្សេងទៀត មិនតម្រូវឱ្យរៀបរាប់ទេ)
បាទ/ចាស ទេ

m. តើអ្នកត្រូវការធនធានផ្សេងទៀតអ្វីខ្លះ ដើម្បីទ្រទ្រង់គម្រោងនេះ ហើយតើអ្នកមានវិធីសាស្ត្របែបណា ដើម្បីទទួលបានធនធានទាំងអស់នោះ?

Framing from the Castanea Fellowship: <https://www.castaneafellowship.org/>

ⁱⁱ Philadelphia Walkable Food Access Report